

**(យ៉ាត់ យូណា: ឡើ កឡា ឈួន ប្រម៉ាង
ត្រៃដៃ)
យូណា:**

តើម ព្រាច្នត ប្រម៉ាង

ពីម «យ៉ាត់ យូណា: ឡើ ប៉ច កាន កឡា ឈួន ប្រម៉ាង ត្រៃដៃ មួយ វា ឡើ ខំ ព្រាជិច ចាក់ ដើ ត្រៃដៃ យ៉ាត់ ឡើ ឌី អ៊ឹម បើម តាម ពន់ជ្រៃ ត្រៃដៃ។

យ៉ាត់ យូណា: ឡើ បើម កឡា ឈួន ប្រម៉ាង ត្រៃដៃ ទឹង ប៉ាង សបិច យេរ៉ូបូម ឡើ ពែក ប៉ាក់ ស្រុក អ៊ីស្រាអែល (២សប ១៤.២៥) ទឹង ប៉ាង អ៊ី សុនសាត អាស៊ីរី ម៉េ ប្រណើម ប្លូ: មែ អ៊ីស្រាអែល។ អ៊ី បឹង ត្រៃដៃ ឡើ ប្រៃ យ៉ាត់ យូណា: ដក់ ហាយ ហី មួង នីនីវេ ឡើ ត្រ មួង សុនសាត អាស៊ីរី ឡើ ឌី អ៊ឹម ដក់ ក ឡាត់ មន់ពលិ: ចនិ: ហាន់ណូវ ត្រៃដៃ លំពាច្នត អ៊ឹម មែ (៤.២)។

បាត់ ទឹង ពីម អន់នៃ ឡើ ពង់ហៀន ងាយ អាំ ងន់ណោះ រៀន ត្រៃដៃ ត្រ អ៊ឹម ឡើ ម៉េត វិ: ឌីវ សុនសាត មែ អ៊ីស្រា អែល ឡើ ម៉េត ពដៃ ប្រម៉េត ណាត ដើ មែ សុនសាត ហី តែង ដិ (៤.២, ១០-១១)។ បឹង

ត្រៃដៃ ឡើ ងុញ ពាច្នត បនី: ទិ ឡាង ប្រិ: ប៉ាក់ មន់តាក់ កាន តែ ចាក់ លែក ចនិ: ម៉ាត់ ម៉ាត អ៊ី ត្រៃដៃ លំពលិ: ចនិ: ឆា យ៉ាវ លំពាច្នត មែ (៣.១០)។ ត្រៃដៃ ឡើ កន់ជ្រាក់ ពីង អង់ ងាយៗ លែក អិ: ណាក់ ណាត ឡើ ពគើត ដើម ឡើ កន់ជ្រាក់

ពីង កាន ញីវ ដើម កាន តែត ដី (១.៩-១៥)។ ណាត ឡើ ហរើច តាក់ ត្រញីវ លី ឡើ អាំ កាន ញីវ ដើ មែ ងាយ កតាម ប៉ាក់ ប្រមើត ណាត កឡី (៤.១០) ប៉ាក់ ពអើ មែ កឡា ឈួន ប្រម៉ាង ត្រៃដៃ ដូរ អ៊ឹម មន់បើម មាំ តាំ ច្រះ បឹង មន់តៃ ត្រៃដៃ លំប្រើះ ក្លើម តៃ លំខី ពចូត បនីះ បិច ហាប (ប្រនូក ៤)។

ពីម «យ៉ាក់ យ៉ូណះ ឡើ ពដៃ អាំ ងាយ ងន់ណោះ រៀន ហាម យ៉ះ មែ កឡា ឈួន ប្រម៉ាង ត្រៃដៃ ណាត់ មើ បិច កាន ធុក ញ៉ាក់ (ប្រនូក ២) កាន បើម មាំ តាំ ច្រះ (ប្រនូក ៤) កាន ពលូង កាន តៃ មើ ចាប់ មឹង គ្រិត ប៉ាក់ ដើ បូរ ទី (១.៥) បឹង ត្រៃដៃ ឡើ ប្រៃ មើ បើម កាន អង់ងាយ មួយ។ ហាក់ ត្រៃដៃ តៃ ឡើ តាក់ តណាក់ អ៊ឹម ណាត់ មែ មើ បើម មយ ណាត មន់តូ ប៉ាក់ មែ ព្រទី ហាម យ៉ះ មើ បើម អង់យូច កតាម (២.១; ៤.៦)។ ត្រៃដៃ តៃ ឡើ ពន់បូយ អ៊ឹម ណាត់ មែ មើ បើម មយ ណាត មន់ចងាយ តើម បឹង ណាត ពអើ ត្រៃដៃ សរើម ឡើ ព្រតូរ ព្រតូរ ឡើយ ព្រតូរ ឡើះ អន់ណាវ រៀន ណាត ឡើ មើត ដើ បនីះ ត្រំ វ៉ា ញីះ តៃ ឡើ រើះ មែ ងាយ អ៊ឹម (៤.១០-១១)។

ទីង ពីម «កាន ត្រៃដៃ ឡើ ខណាត ហាន់ដើម ត្រៃដៃ យែស៊ូ ឡើ ពដៃ ព្រឌីវ បឹង យ៉ាក់ យ៉ូណះ ឡើ រៀន ប៉ាក់ ដើ យ៉ាក់ យ៉ូណះ ឡើ តូ ទីង ពឌីវ ទ្រី ពៃ តង់ ពៃ ម៉ាង (២.១) អើ ត្រៃដៃ យែស៊ូ បឹង ឡើ តែត ឡើ តូ ហី ត្រម ច្រាង ពៃ តង់ ពៃ ម៉ាង ប៉ាក់ទី អើ ឡើ ញីវ ឡើះ (លូកា ១៨.៣៣)។ ត្រៃដៃ យែស៊ូ ឡើ ពដៃ កាន ព្រឌីវ បឹង មែ មួង នីនីវ មើ ពលិះ

ចនិ: បក់ លំពន់ដូ: បនី: អន់នី ទឹង ប៉ាង ណាត ណាត់ ឡើ
គូ ទិ ឡាង ប្រិ: នៃ ណាត់ មែ ម៉ើ បីច ចនិ: គុ: តែ ម៉ើ ឌី ពលិ:
ចនិ: (ម៉ាថាយ ១២.៣៨-៤២)។

កាន បុន អង់កីលៗ ទឹង ពីម យ៉ាត់ យូណា:

ត្រៃដៃ ឡើ ប្រៃ យ៉ាត់ យូណា: ដក់ ហី មួង នីនីវៃ លំពហាយ
កាន ត្រៃដៃ លំពចូត មែ។ (ប្រនូក ១)

យ៉ាត់ យូណា: ឡើ អ៊ុរ ដាំង ត្រៃដៃ ទិ ពឌីវ ទ្រៃ។ (ប្រនូក ២)

ត្រៃដៃ ឡើ ប្រៃ ឡើ: យ៉ាត់ យូណា: ដក់ ហី មួង នីនីវៃ មួយ
តង នៃ អែ ឡើ បើម ត្រួយ។ (ប្រនូក ៣)

ត្រៃដៃ ឡើ ពដៃ កាន ប្រមើត ស្រុសុរៀត ណាត ដើ យ៉ាត់ យូ
ណា: ដើម ដើ មែ ទឹង មួង នីនីវៃ។ (ប្រនូក ៤)

យ៉ូណា: ឡើ វី: ព្រដិច ចាក់ ដើ ត្រៃដៃ

១ តងៃ ហង់អុន យ៉ាត់ យ៉ូណា: កួន យ៉ាត់ អាមីថាយ ឡើ ដុង
ប្រម៉ាង ត្រៃដៃ ឡើ ណាត់ អន់សច ឡើ រៀន:

២ «ដ្រិ: ហន់ដក់ ហី មួង ទិ: នីនីវៃ * តត់! ហំពហាយ ពន់ដូ:
បនី: ទឹង មួង អែ ហន់រៀន អំពចូត មែ ញ៉ាន កាន តែ ចាត់
មែ ឡើ លី បិ: ទឹង អែ ឡើយ៧។

៣ ពញ៉ង យ៉ូណា: ឡើ វី: ព្រដិច ចាក់ ហី មួង តាសុ: † អា
ចងាយ តើម បឹង ត្រៃដៃ ឡើ ណាត់ អន់សច។ ឡើ ទី: ទិ មួង

* ១:២ 1.2 មួង នីនីវៃ ឡើ គូ ហី ពឌេត អាសើរ តែ ម៉ាត់ តងៃ ឌីក។ † ១:៣
1.3 មួង តាសុ: ឡើ ចងាយ តើម បឹង អ៊ីស្រាអែល តែ ម៉ាត់ តងៃ លុច។

យ៉ូណា អើ ឡើ តែ មែ ដៀប មន់ឈិះ ខ្ញុំ ឥ ទិះ មន់ដក់ ហី ម្លង តាសិះ អើ ឡើ ជេវ ខ្ញុំ ឡើ ឡា ឈិះ បឹង មែ អើ ឡើ ទិះ ឈិះ រិះ ហី ម្លង តាសិះ ចងាយ តើម បឹង ក្រែដៃ ឡើ ណា គំ អន់សច។

៤ អើ ក្រែដៃ ឡើ ណាគំ អន់សច ឡើ ប្រៃ កយីវ ទិះ ទុត ថាំង ឡើ ពិក ដាក សមុត អើ សមុត គួវ ឡើ អន់ជីច ខ្ញុំ ទិះ គួវ ឡើ ព្រាឌីង ប្រយ៉ុង ស្រី លំអឡាង ប្ល្លះ។

៥ មែ គូលី ខ្ញុំ មើ ខ្លុង មើ ហារីវ កឡះ អីវ ដាំង ប្រះ មែ ក ឡើៗ ភូះ ចំភូះ រ៉ាះ អំបាះ មើ ព្រាខុក មើ កលីះ តាក់ ទិ ដាក សមុត អាំ លំហយ៉ូច ខ្ញុំ មែ។ អើ ដើ យ៉ាគំ យ៉ូណាះ ឡើ ទិះ ហង់ដាន់ តៀក ឡើយ ទិ កនុង ខ្ញុំ។

៦ ហំប្រ្លះ ដើ អើ ណាយ គូលី ខ្ញុំ ឡើ ទិះ ទិ កនុង ខ្ញុំ ឡើ តែ យ៉ាគំ យ៉ូណាះ ឡើ ហង់ដាន់ ឡើ រៀនះ «អើយ! ហាហង់ ដាន់ ងាយ មាល់ នៃ? ហន់រើ ហំមិញ ហន់ឌីក អីវ ដាំង ប្រះ ហែ កឡី អំប ប្រះ ហែ លំដុង លំស្រុសុរៀត ងាយ អាំ ងន់ ក្លើច តើម បឹង ឡង់ ឡប នៃ៧។

៧ ប្ល្លី អើ មែ គូលី ខ្ញុំ មើ ចៃ ត្រឌីវ មែ មើ រៀនះ «ញ្ជ្រះ ញ្ជ្រះ ព្រាលូក ឡាង ៩ អើ ងន់ណោះ មែ ងាយ មើ ពរកំ ដើ ងាយ ប៉ា គំ នៃ គាន់ ងន់តែត ប៉ាគំ?»។ អើ មើ ព្រាលូក ប្រយ ឡើ ត្រ ប៉ុះ យ៉ាគំ យ៉ូណាះ។

‡ ១:៣ 1.3 ខ្ញុំ ទិះ នៃ មើ ចង ហំបាស ទិះ ឡើ ដក់ តាម កយីវ ឡើ ពិក ហំបាស ដើម មើ រិះ ដើ ច្រវ៉ា ឡើ បិច ពៃ ជិត បិះ សើង ជិត ច្រវ៉ា បឹង ឡើ ព្រីង កយីវ។ ទីង ខ្ញុំ ទិះ នៃ មើ ព្រាខុក រ៉ាះ អំបាះ ហំពុត តិច។ § ១:៧ 1.7 ទីង មើ ព្រាលូក មើ ខ្លៀន ម៉ាត់ បឹង កន់តារ កិៗ ប្ល្លី អើ មើ ញ៉ាក់ រិះ មួយ ម៉ាត់ អើ មើ ណោះ បិ ឡើ ពរកំ។

៤ បូរ មែ គូលី ខួក ម៉ើ តង្វា យ៉ាក់ យ៉ូណា: រៀន: «ហង់ហាយ ដើ ញ៉ា មែ ងាយ ឡើ បើម អាំ ងាយ ធុក ញ៉ាក ហល់ នៃ? ហបើម កាន អង់ងាយ ត្រុំ តង់ នៃ? តើម បឹង ងាយ ហបើ? ហី ងាយ ប្រី ដាក ហៃ? ហសុនសាត ងាយ ហៃ នៃ?»។

៥ យ៉ូណា: ឡើ ត្រណើវ មែ រៀន: «អែ អើ សុនសាត ហី ប្រើ អហាំប: អៀល ត្រៃដៃ ឡើ ណាក់ អន់សច ត្រៃដៃ ឡើ គូ ទឹង ហុង ត្រៃ ណាត ឡើ ពគើត ដាក សមុត ដើម ឡាង ប្រិះ៧។

១០ អើ យ៉ាក់ យ៉ូណា: ឡើ ពប់ច ដើ មែ រៀន ឡើ រិះ ព្រដិច ចាក់ អាំ ចងាយ តើម បឹង ត្រៃដៃ ឡើ ណាក់ អន់សច។ មែ គូលី ម៉ើ ដុង ប៉ាក់ អើ ម៉ើ ខុង តូរ ម៉ើ សសីវ ចាក់ ដៃ ប្រយ អើ ម៉ើ តង្វា ណាត រៀន: «ប៉ាក់ ងាយ ឡើ ត្រ ហបើម ប៉ាក់ អិន ដិះ?»។

១១ អើ សមុត នៃ ចាំ ម៉ៃៗ ឡើ អន់ជីច អើ ម៉ើ តង្វា ណាត រៀន: «ប៉ាក់ ងាយ ដិះ ញ៉បើម ដើ ហៃ អើ ដាក សមុត នៃ លំ ព្រឹង អន់ជីច?»។

១២ យ៉ាក់ យ៉ូណា: ឡើ ហាយ ដើ មែ រៀន: «រន់រាប់ កលិះ អែ ទិ ដាក ច អើ សមុត លំព្រឹង អន់ជីច ដើ វែ អណោះ ឡើយ អែ នៃ អបើម អង់យូច អើ ឡើ កយីវ ទិះ ដើ វែ ហល់ នៃ៧។

១៣ ម៉ើ ឌី អ៊ឹម ម៉ើ កលិះ ណាត អើ ម៉ើ ចន់ជ្រា បូរ មែ ខំ រិះ លែក ពន់ជ្រិញ ជី ដាំង ពីះ ទី ណាក់ តៃ ម៉ើ បិះ អ៊ឹម ប៉ាក់ ទី យ៉ាក់ ដាក ឡើ អន់ជីច ចាំ ម៉ៃៗ ដើ មែ។

១៤ បឹង អើ ម៉ើ ឡា ឡូម ទឹង ត្រៃដៃ ឡើ ណាក់ អន់សច ម៉ើ

រៀន៖ «ឡា គ្រែដៃ ហណាក់ អន់សច អើយ ញ៉ង ហបើម អង់គែត អ៊ឹម ញ៉ា នៃ ប៉ាក់ ញន់កលី: បី អន់នៃ ទិ ដាក សមុត ចុ។ ឡា គ្រែដៃ ហណាក់ អន់សច អើយ ញ៉ង ហំពចូត អ៊ឹម ញ៉ា ប៉ាក់ ញន់កជែត បី អន់នៃ ណោះ ឡើ បើម អង់យូច ណោះ អ៊ឹម! ញ៉ន ហៃ កឡី ឡើយ គ្រែដៃ ហណាក់ អន់សច អើយ ហមើត បើម ប៉ាក់ នៃ!»។

១៥ ហំប្រុះ ដើ អើ មើ រ៉ាប់ កលី: ប្រយ យ៉ាក់ យ៉ូណា: ទិ ដាក ទឹង សមុត ឡើ អន់ជីច ចាំងៗ អើ សមុត ឡើ ព្រឹង អន់ជីច ហ្រហៀង ប្រយ។

១៦ អើ បូរ មែ លែក វ៉ា មើ ខ្នង អៀល ប្រយ ដើ គ្រែដៃ ឡើ ណាក់ អន់សច ទុត ខាក់ អើ មើ ចន់ដ្រា ម៉ប ចូយ អាំ ដើ គ្រែដៃ ឡើ ណាក់ អន់សច ដើម មើ ឡាប់ ខណាត ដើ ណាត ដិ។

២

យ៉ាក់ យ៉ូណា: ឡើ គូ ទឹង ពឌីវ ទ្រី

១ ប្លី អើ គ្រែដៃ ឡើ ណាក់ អន់សច ឡើ ប្រៃ ទ្រី ទិ: ដក់ លីន យ៉ាក់ យ៉ូណា: យ៉ាក់ យ៉ូណា: ឡើ គូ ទឹង ពឌីវ ទ្រី ពែ តង់ ពែ មាំង។

២ ទឹង ឡើ គូ ទឹង ពឌីវ ទ្រី យ៉ាក់ យ៉ូណា: ឡើ អ៊ីវ ដាំង គ្រែដៃ ឡើ ណាក់ អន់សច ឡើ គ្រែដៃ ណាត។

៣ ណាត ឡើ រៀន៖

«អខគំណាំ ស្រី អង់គែត
 អៃ អកឡូវ អ៊ីវ ដាំង ហៃ គ្រែដៃ ហណាក់ អន់សច អើយ
 អើ ហៃ ហត្រណើវ ម៉ាត ម៉ាំង អៃ។

ញឹះ បើត អង់តែត ឡើយ
 ពញ្ជឹង ណាត់ អកឡូវ ដាំង ហៃ អាំ ហាំប្លូវ អៃ
 អើ ហដុង អ្រឡា អៃ។

៤ ក្រែដៃ ហកលឹះ អៃ ទិ ដាក ព្រយុៗ
 បឹះ ទិ ក្រលែង ដាក សមុត
 ដាក ឡើ ក្រប័រ ឈុំ អៃ
 ហប្រៃ ដាក ឡើ អន់ជីច ពីង អៃ។

៥ អៃ អយិត រៀន ហៃ ហពន់ខ្រុះ តវិះ អៃ
 អាំ ចងាយ តើម បឹង ម៉ាត់ ហៃ
 ហាក់ អៃ ណាត់ អមឹង
 អន់តៃ រុង ទិះ កដាប ហាំបះ ហៃ ឡឹះ។

៦ ដាក សមុត ឡើ មិត ទឹង មុះ អៃ ញឹះ ឡើ ហាត់ អសើម តៃ
 បក់
 ដាក ឡើ បវ បិន ចាក់ អៃ
 ដើម ព្រី ដិ រិន ហវិន ឡើ បវ ទុះ អៃ។

៧ បឹង អៃ អក្តាំ បឹះ ក្រលែង ហារ ដាក
 អើ អៃ អឡាន់ អន់សច ទិ ចន តែត
 ពញ្ជឹង ហៃ ហពខឹក អៃ តើម ចុ អើ
 អើ ណាត់ អញ្ជិវ
 ឡា ក្រែដៃ ហណាត់ អន់សច អើយ
 ហៃ ឡើយ ហក្រែដៃ អៃ។

៨ បឹង អៃ ស្រី អន់តាត់ សើម ឡើយ
 អើ អចនិះ ភៀក ទឹង ហៃ ហក្រែដៃ ហណាត់ អន់សច
 អើយ

អើ ណាស់ ប្រម៉ាង អែ អរើរ ដាំង ឡើ បី៖ ទឹង ហៃ
ទឹង ហុង ចាត់ តែ ហាំ ហៃ ហាតុ។

៩ ណាស់ មែ មើ ហារ៉ាវ មើ តូយ ប្រះ ត្រឡិ ត្រលួត ឡើ ឆងាត់
អើម

មើ តាក់ កាន ស្រុសុរៀត ហៃ!

១០ អើ ណាស់ ដើ អែ អន់ណាវ
អំបយ៉ូ ព្រតី៖ ព្រនៃ ត្រៃដៃ ហណាត់ អន់សច អើយ
អំចក់ បណាន់ អន់ដក់ ថូយ ដើ ហៃ ដិ។

អែ អំបើម ត្រួយ ប្រម៉ាង អែ អខណាត ដើ ហៃ

រិ៖ ឱវ ត្រៃដៃ ឡើ ណាត់ អន់សច ឡើយ ឡើ ដូវ ហារ៉ាត់
បនី៖៧។

១១ ប្លី អើ ត្រៃដៃ ឡើ ណាត់ អន់សច ឡើ ប្រៃ ទ្រី ទិ៖ ដក់ ក
អត់ យ៉ាត់ យ៉ូណា៖ ហី ពី៖ សមុត។ អើ ទ្រី ទិ៖ ឡើ កអត់ ប្រយ
យ៉ូណា៖ តត់ ពី៖ សមុត។

៣

ត្រៃដៃ ឡើ ណាត់ អន់សច ឡើ តាក់ ថូត ដើ មែ ក្លាង ស្រុក
ទឹង មួង នីនីវែ

១ យ៉ាត់ យ៉ូណា៖ ឡើ ដុង ប្រម៉ាង ត្រៃដៃ ឡើ ណាត់ អន់សច
មួយ តង ឡី៖ អន់ណាវ ឡើ រៀន៖

២ «ជ្រិះ ហាន់ដក់ ហី មួង ទិ៖ នីនីវែ តត់! អើ ហំពហាយ ដើ
មែ មើ តូ ទឹង មួង អើ ណាត់ ប្រម៉ាង អែ អប្រៃ ហៃ!»។

៣ តត់ មួយ តង នៃ យ៉ាត់ យ៉ូណា៖ ឡើ ដក់ ហី មួង នីនី
វែ តាម ប្រម៉ាង ត្រៃដៃ ឡើ ណាត់ អន់សច ឡើ ប្រៃ ណាត។

ម្តង នីនីវៃ នៃ ខ្លះ តែ ហាំ ប៉ាក់ ម៉ើ ក្នុង ឡាត់ ពែ តង់ អ៊ែ ម៉ើ ក្លើច។

៤ យ៉ាក់ យ៉ូណា: ឡើ ដក់ ហាយ ពហាយ ទឹង ម្តង នៃ បឹង មួយ តង់ * ឡើ រៀន: «តើម បឹង នៃ ណាក់ ពួន ជិត តង់ អន់ណាវ ក្រែដៃ ឡើ ណាក់ អន់សច លំចំឡាយ ឡើយ ម្តង វៃ នៃ!»។

៥ ប្លី អ៊ែ មែ ទឹង ម្តង នីនីវៃ ម៉ើ ចាប់ ប្រយ ប្រម៉ាង ក្រែ ដៃ មែ លែក វ៉ា ម៉ើ ឈែវ ប្រម៉ាង មន់អិត ចណាង ចណា លែក ដើ បូវ ណាប់ តើម បឹង មែ ទិ: ក្រាក់ ហា ដើ ប៊ី: មែ ប៉ាសាសុន ធុក ញ៉ាក ម៉ើ វ៉ែន ហហក ពស្រុ ចាក់ ម៉ើ ពដៃ បក់ មន់បាង គាវ មែ ម៉ើ ពលិ: ចនិ: †។

៦ ទឹង សបិច ហី ម្តង នីនីវៃ ឡើ ដុង កាន នៃ ឡើ ទិ: ប្រយ តើម បឹង ទិង មៀង ‡ ឡើ តោះ អាវ ទិ: សបិច ឡើ ទ្រូប ហក ពស្រុ ចាក់ អន់ណាវ ដើម ឡើ ជ្រួម បឹង ទុ: ដិ។

៧ សបិច ឡើ ប្រៃ អា មន់ដក់ ពហាយ ពន់ដុង ដើ មែ ប៉ា សាសុន ទឹង ម្តង នីនីវៃ ពន់ជ្រៃ សបិច នៃ រៀន: «សបិច ដើម មែ ទិ: ក្រាក់ ម៉ើ ប្រៃ ប៉ាសាសុន លែក វ៉ា ញ៉ុ: ញន់អត់ ចណាង ចណា ដើម តែ ញន់ញញ្ចត អង់ងាយៗ អ៊ឹម ពត្រូវ បណាន់ ទិ: តមឹង កិ តមឹង តង មន់អិត ចណាង ចណា ប៉ាក់ ដើ ងាយ បនិ: ទី។

៨ ញ៉ុ: ញន់វ៉ែន ហហក ពស្រុ ចាក់ ដើម ញន់តវ៉ាវ បណាន់

* ៣:៤ 3.4 លី មែ អន់នី ម៉ើ ពែ ប៉ាក់ នៃ យ៉ាក់ យ៉ូណា: ឡើ ក្នុង ឡាត់ ម្តង នៃ បឹង មួយ តង់ ប្លី អ៊ែ ឡើ ពហាយ ដើ មែ រៀន: ឃ † ៣:៥ 3.5 មែ អ៊ីស្រាអែល ទឹង ម៉ើ ពស្រុ ចាក់ លី ម៉ើ ពលិ: ចនិ: ម៉ើ ទ្រូប ហក ខូ អាវ តាញ ដើ សក់ បច្ចិ ដើម ម៉ើ ជ្រួម បឹង ទុ:។ ‡ ៣:៦ 3.6 កតាំង សបិច នៃ មែ ឡើ ម៉ើ ជុ ទិងមៀង។

ដើ បំបាត់ ពស្រុ ចាក់ ប៉ាក់ទី។ លែក ដើ ងាយ ងំខំ ដាំង គ្រែ ដៃ អា លែក ចនិះ រិចិះ ងន់សឡាក់ តាក់ កាន តែ ចាក់ ដើម កាន អរាំង មាំ ងាយ។

៩ អំប គ្រែដៃ លំប្រិះ ក្លើម លំខី យ៉ាវ លំអរាំង មាំ ដើ ងាយ អើ ញ៉ឹង ងន់តែត្រង»។

១០ គ្រែដៃ ឡើ តែ មែ មើ សឡាក់ តាក់ អ្រយូច មែ អើ គ្រែ ដៃ ឡើ ពលិះ ចនិះ ដើ មែ ឆា យ៉ាវ ឡើ ចំឡាយ មែ ប៉ាក់ ណាត ឡើ បាន ពន់បើម។

៤

គ្រែដៃ ឡើ អំបូញ ម្លង នីនិវែ

១ តក់ ឡើ តែ គ្រែដៃ ឡើ ណាក់ អន់សច ឡើ ប្រិះ ក្លើម យ៉ា ក់ យ៉ូណា: តែ ឡើ ញឹម ក្លើម យឹក ប្រយ ឡើ បើម មាំ។

២ ណាត ឡើ អ៊ែវ ដាំង ទីង គ្រែដៃ ឡើ ណាក់ អន់សច រៀន: «ឡា គ្រែដៃ ហណាក់ អន់សច អើយ! ណិះៗ នៃ កាន ឡើ ដាវ ប៉ាក់ អែ អហាយ ណាក់ តើម បឹង អគូ ហី ប្រិះ ដាក អែ កឡី ញិន ប៉ាក់ នៃ ឡើយ អើ អរិះ ដក់ ព្រាជិច ចាក់ ហី ម្លង តា សុះ ជ្រិះៗ។ យ៉ាក់ អែ អណោះ ហឡាក់ ឡើយ រៀន ហែ ហគ្រែ ដៃ ហបើម អន់ចាក់ ដើ បនិះ ហែ ហស្រុស្រៀត បៀត តែ ហើ ហិត មាំ អ៊ឹម ហែ ហមើត អន់ញ៉ ដើ បនិះ ដើម ហែ ហប្រិះ ក្លើម តែ ហខី យ៉ាវ ពថុត បនិះ។

៣ អូ គ្រែដៃ ហណាក់ អន់សច អើយ! ប៉ាក់ អើ ឡើយ អឡា ហន់ញ៉ាក់ ក្រម៉ាត ផវ យ៉ាង អែ ណាក់ ហាយ អង់តែត បំប្លះ អន់ញ៉ិវ។

៤ គ្រៃដៃ ឡើ ណាគ អន់សច ឡើ ម៉ាង ដើ យ៉ូណា: រៀន: «ពយិ ហមាំ ប៉ាគ នៃ យី ឡុ: ហកឡិ រៀន លី តៃ យី?»។

៥ អៃ យ៉ូណា: ឡើ រី: តើម បឹង មួង នីនីវៃ ឡើ ដក់ គូ តៃ ម៉ាត់ តងៃ ឌឹក ដៀក មួង។ តត់ អៃ ណាគ ឡើ បើម ដរើង កិៗ មួយ អៃ ឡើ គូ តៃ ក្រុម អុ: អុ: ឡើ ចាំ គ្លាំង គ្រៃដៃ លំបើម ប៉ាគ ងាយ ដើ មួង នីនីវៃ។

៦ ប្លី អៃ គ្រៃដៃ ណាគ គ្រៃដៃ ឡើ ណាគ អន់សច ឡើ ប្រៃ ឆមី ហួន ឌឹក រ៉ាវ ទឹង ដរើង ពីង ទុ: ណាគ អាំ លំអុ:ៗ ដើ ណាគ បក់ ញ៉ង យ៉ាគ យ៉ូណា: លំមាំ យ៉ាវ។ យ៉ាគ យ៉ូណា: ឡើ ញឹម ក្លើម ភឹង ប្រយ ដើ ឆមី ឡើ អុ: អុ: ដើ ណាគ។

៧ តត់ ប្រណូវ តើម ភុង ម៉ាង គ្រៃដៃ ឡើ ប្រៃ ខ្លិន មួយ អំ បើម ដក់ អក់ តង ឆមី អៃ ឆមី នៃ ឡើ រ៉ូយ រ៉ាក លែក តាក់។

៨ តត់ ម៉ាត់ តងៃ ឌឹក គ្រៃដៃ ឡើ ប្រៃ កយីវ ដុ ញី: ហឹង ឡើ ពីក តៃ ម៉ាត់ តងៃ ឌឹក ដីប ម៉ាត់ តងៃ ឡើ ដុ ឡើ ចាល់ ទិ ទុ: យ៉ាគ យ៉ូណា: បើម អាំ ណាគ សាវ ប: តុវ ឡើ ប្រាង្គម មុ: ម៉ាត់ ណាគ ឡើ អុវ ឡា តៃត ឡើ រៀន: «ណាគ ហយ អង់ តៃត អុ: អៃ អុន ហំបួ: អន់ញី៧។

៩ អៃ គ្រៃដៃ ឡើ ម៉ាង ដើ យ៉ូណា: រៀន: «ហមាំ ញ៉ន ដើ ហ អំមួញ ឆមី ឡើ រ៉ូយ រ៉ាក ប៉ាគ នៃ ណាគ យី ឡុ: ហតៃ លី តៃ យី?»។ ណាគ ឡើ ត្រណើវ រៀន: «ដាវ ឡើយ គ្រៃដៃ ហ ណាគ អន់សច អើយ! អៃ អំមាំ ឆា ដើ តៃត៧។

១០ គ្រៃដៃ ឡើ ណាគ អន់សច ឡើ ម៉ាង ដើ ណាគ រៀន: «ហង់យីត គ្លាំង ឡាំង ហៃ ហអំមួញ ណាគ ឆមី ញី: តៃ ប៉ាប

ហង្សា តែ ត្រហែ អ៊ុម ហពហូន ឡើ ហូន មាំង នៃ អំបី ប្រ
ណូរ ឡើ គែត ប្រយ។

^{១១} ប៉ាក់ អ៊ែ ដើ អែ អន់ណាវ ហអាំ អ៊ុម ឡុះ អែ អអំមូញ
មួង នីនីវែ ឡើ មួង ទិះ ហល់ នៃ ឡើ បីច បនីះ ជិត បារ មីន
ហម ញីះ តែ ម៉ៃ ណោះ ឆើង ហាំង អ៊ុម ដើម ម៉ៃ បីច បណាន់
អើន ដិ ទីង មួង ណាក់ អន់នៃ៧។

ព្រះគម្ពីរ ព្រៅ
Brao Cambodia NT

copyright © 2020 Wycliffe Bible Translators, Inc.

Language: Brao

Contributor: Wycliffe USA

© 2020 Wycliffe Bible Translators, Inc. Permission for commercial publication has been granted to the Bible Society in Cambodia. To request an electronic copy of the text or permission to use the text email ScriptureCopyrightPermissions_Intl@Wycliffe.org
All rights reserved.

2025-04-29

PDF generated using Haiola and XeLaTeX on 29 Apr 2025 from source files dated 29 Apr 2025

1a7fc117-611a-55a6-a9c7-6cba9536d2e2